

ស្ថានភាពអតិថិជននៅខែសីហា ឆ្នាំ២០១៨

ក/ អតិថិជនក្នុងប្រទេស

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែសីហា មានការកើនឡើង **០,៧%** ធៀបនឹងខែមុន និង **២,៦%** បើធៀបនឹងខែដូចគ្នាឆ្នាំមុន។

ក្នុងខែសីហា ឆ្នាំ២០១៨នេះ សន្ទស្សន៍ថ្លៃទំនិញទាំង ១២ក្រុម មានការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមុន។ បើធៀបនឹងខែដូចគ្នាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើនក៏មានការកើនឡើងដូចគ្នា ក្នុងនោះសន្ទស្សន៍ថ្លៃក្រុមទំនិញអាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹងកើន ២,៧% (២,៣% ក្នុងខែកក្កដា), ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់កើន ១,៥% (១,០% ក្នុងខែកក្កដា), សម្លៀកបំពាក់និងស្បែកជើងកើន ៣,៣% (១,៦% ក្នុងខែកក្កដា), ការដឹកជញ្ជូនកើន ២,៥% (៣,៧% ក្នុងខែកក្កដា) និងភោជនីយដ្ឋានកើន ៥,៤% (៥,៦% ក្នុងខែកក្កដា)។

បើពិនិត្យមើលលើអត្រាកំណើនសន្ទស្សន៍ថ្លៃទំនិញជាមធ្យមក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៨នេះ គឺមានអត្រា ២,៥% ទាបជាងអត្រាកំណើនជាមធ្យមក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានអត្រា ៣,២%។ ការរក្សាបានកំណើនទាបនេះ គឺដោយសារការថមថយកំណើននៃសន្ទស្សន៍ថ្លៃក្រុមម្ហូបអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង (មេគុណ ៤៤,៨% នៃទំហំកន្ត្រកទំនិញសរុប) ដែលមានអត្រាកំណើនជាមធ្យម ២,៤% (៤,០% ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៧) និងក្រុមទំនិញដឹកជញ្ជូន (មេគុណ ១២,២% នៃទំហំកន្ត្រកទំនិញសរុប) មានអត្រាកំណើនជាមធ្យម ៣,៤% (៤,០% ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៧)។

តារាង ១÷ បម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញទាំង១២ក្រុម (%)		
	ធៀបនឹងខែមុន	ធៀបនឹង១ឆ្នាំមុន
មុខទំនិញគ្រប់មុខ	+ ០,៧	+ ២,៦
១- អាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង	+ ០,៨	+ ២,៧
២- ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់	+ ០,៧	+ ១,៥
៣- សម្លៀកបំពាក់និងស្បែកជើង	+ ២,៤	+ ៣,៣
៤- ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន	+ ០,៣	+ ០,៩
៥- គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់	+ ១,១	+ ១,២
៦- សុខាភិបាល	+ ០,៥	+ ១,៥
៧- ការដឹកជញ្ជូន	+ ០,២	+ ២,៥
៨- គមនាគមន៍	+ ០,២	- ០,២
៩- ការកំសាន្ត និងវប្បធម៌	+ ០,៩	+ ០,៥
១០- ការសិក្សា	+ ០,៩	+ ០,៩
១១- ភោជនីយដ្ឋាន	+ ០,៥	+ ៥,៤
១២- ទំនិញ និងសេវាកម្មផ្សេងៗ	+ ០,៥	+ ៣,៥

តារាងបម្រែបម្រួលសន្ទស្សន៍ផ្ទៃមូលដ្ឋានសំខាន់ៗ						
មុខទំនិញ	ធៀបនឹងខែមុន (%)			ធៀបនឹងឆ្នាំមុន (%)		
	២០១៨			២០១៨		
	មិថុនា	កក្កដា	សីហា	មិថុនា	កក្កដា	សីហា
អង្ករ	+ ០, ៣	០, ០	+ ០, ៩	+ ២, ៣	+ ២, ១	+ ២, ៨
សាច់គោ	- ០, ៥	- ០, ៣	+ ០, ៤	+ ៤, ០	+ ៣, ៤	+ ២, ៦
សាច់មាន់	+ ០, ៣	+ ០, ១	+ ០, ៥	+ ២, ៧	+ ២, ៤	+ ១, ៨
សាច់ទា	- ០, ៤	+ ០, ៥	- ០, ៥	+ ២, ៤	+ ២, ០	+ ០, ១
សាច់ជ្រូក	+ ០, ២	- ០, ២	+ ២, ០	+ ១, ៦	+ ១, ៣	+ ៣, ០
ត្រីទឹកសាប និង ត្រីទឹកសមុទ្រ	+ ០, ៤	- ០, ៨	+ ០, ៨	+ ៤, ៩	+ ៣, ៨	+ ៤, ៦
ក្នុងនោះត្រីស្រស់	+ ០, ៤	- ១, ១	+ ០, ៨	+ ៤, ៩	+ ៣, ៦	+ ៤, ៧
ផ្លែឈើ	+ ០, ២	- ០, ៩	+ ០, ២	+ ៣, ៦	+ ១, ៨	+ ២, ៣
ផ្លែឈើស្រស់	+ ០, ២	- ១, ២	+ ០, ៣	+ ៣, ៧	+ ១, ៣	+ ២, ៣
បន្លែ	+ ០, ១	- ០, ៦	+ ១, ១	+ ៥, ១	+ ២, ៨	+ ២, ៨
បន្លែជាស្លឹក	+ ០, ៨	+ ០, ៥	+ ០, ៥	+ ៧, ៤	+ ៥, ៣	+ ៥, ០
បន្លែជាផ្លែ	- ០, ៦	- ១, ៨	+ ២, ៣	+ ៥, ៣	+ ២, ២	+ ២, ២

ខ/ អតិផរណាប្រចាំឆ្នាំរបស់ប្រទេសមួយចំនួន

តារាង ៣÷ អតិផរណាប្រចាំឆ្នាំ (Year on Year) គិតជា %						
ប្រទេស	២០១៧			២០១៨		
	មិថុនា	កក្កដា	សីហា	មិថុនា	កក្កដា	សីហា
ប្រទេសកម្ពុជា	2.3	2.3	2.6	2.9	2.3	2.6
ប្រទេសវៀតណាម	2.5	2.5	3.4	4.7	4.5	4.0
ប្រទេសថៃ	-0.1	0.2	0.3	1.38	1.5	1.6
ប្រទេសម៉ាឡេស៊ី	3.6	3.2	3.7	0.8	0.9	0.2
ប្រទេសឥណ្ឌូនេស៊ី	4.4	3.9	3.8	3.1	3.2	3.2
ប្រទេសហ្វីលីពីន	2.5	2.4	2.7	5.2	5.7	6.4
ប្រទេសចិន	1.5	1.4	1.8	1.9	2.1	2.3
ប្រទេសកូរ៉េខាងត្បូង	1.9	2.2	2.6	1.5	1.5	1.4
ប្រទេសជប៉ុន	0.4	0.4	0.7	0.7	0.9	1.3
ប្រភពទិន្នន័យ (១) ប្រទេសកម្ពុជា គឺពីវិទ្យាស្ថានជាតិស្ថិតិ(NIS) (២) ប្រទេសផ្សេងៗទៀត គឺពីគេហទំព័រ http://www.tradingeconomics.com ;						

កំណត់សម្គាល់

ការចងក្រងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) នៅក្នុងពេញ៖

- ថ្លៃទំនិញដែលត្រូវបានជ្រើសរើសមានចំនួន ២៥៩មុខ
- ថ្លៃមុខទំនិញភាគច្រើនត្រូវបានប្រតិបត្តិការប្រមូលពីផ្សារចំនួន ៥
- ជាទូទៅថ្លៃត្រូវបានប្រមូលពីតួបគំរូចំនួន ៤ក្នុងផ្សារនីមួយៗ
- សម្រាប់មុខទំនិញដែលមិនដាក់លក់នៅទីផ្សារ ថ្លៃត្រូវបានប្រមូលពីតួបនៅជិតៗផ្សារ
- សន្ទស្សន៍ថ្លៃនៃមុខទំនិញត្រូវបានចងក្រងតាមមធ្យមធាតុសាស្ត្រ (geometric average)

ប្រភព៖ ក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ)

រៀបចំនិងធ្វើចំណោលដោយ

នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច

អគ្គនាយកដ្ឋានគោលនយោបាយ, ប្រកួស្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានផ្សេងៗ សូមទាក់ទងក្រុមការងារ

ទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៤២៧ ៩១៣, (+៨៥៥) ៧៧ ៨៨ ៩៩ ៩២

ម៉ោងធ្វើការ៖ ៧:០០ ដល់ ១១:០០ព្រឹក និង ២:០០ ដល់ ៥:០០រសៀល

កំណត់សម្គាល់៖

ចំពោះមតិដែលបានបង្ហាញក្នុងរបាយការណ៍នេះគឺជាការយល់ឃើញរបស់ក្រុមការងារនៃអគ្គនាយកដ្ឋាន។

ការផ្សព្វផ្សាយនេះមិនស្តែងពីការយល់ឃើញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬរាជរដ្ឋាភិបាលកម្ពុជានោះទេ។